

បានស្រីទាំង

ជោយមី-សន-សុគ្រិ

ីយាយពិតទៅ ខ្ញុមានដើមកំណើតគោលច្រោន្តព្រៃន់ កាលអ្នកមានគុណភាពជាគំរើនគោរស់² ពុកខ្ញុជាបុគ្គលិកដើរការក្នុងមីនុវប្បធម៌របស់ខ្លួន ម្នាយខ្ញុជាដាក់ដោរម្នាក់ល្អីយេះគ្នរសមដើរ ពីដែលបែរបស់របរបស់គាត់បងបុគ្គតាគងបី មិនដើរបានលើបានលើបានលើបានឡើយ។ បងស្រីខ្ញុតាត់ត្រៀនប្រាកត្រីមអគ្គិន្ទាលីយ កំត្រូវអ៉ីខ្ញុតាតំមករស់គោលស្ថិតិក្នុពេញ ខ្ញុកិងអវាមុខ្សឹកស្រីពេកគោលព្រៃន់ជាមួយពុកម៉ែ ពេលពុកម៉ែអគិចកម្មទោះ³ ខ្ញុកិងអវាមុខ្សឹកត្រូវបែរបស់មិនមែនបានឡើយ ពុកខ្ញុតីរគាក់បងបុគ្គលិកបំគិតបាបញ្ហាបែករសិក្សាដើរ ព្រោះបានយើងលើដែលមានទីដីដែរបែរ បុក្សុតសំណាងល្អ បងស្រីខ្ញុតាត់បែនិចបង្កុតត្រៀនស្ថិតិក្នុត្រូវបែរបស់ខ្ញុកិងអវាមុខ្សឹកបែរបស់ខ្ញុកខ្ញុ តាត់ត្រូវបែនិចបង្កុតប្រើប្រាស់សំរាប់ប្រព័ន្ធផុកដាក់ការរៀនស្ថិតិក្នុត្រូវបែរបស់ខ្ញុកិងអវាមុខ្សឹក ។

ខ្ញុំក៏វិភាគយករាល់ដើរពេលដើលមានលទ្ធភាពអាបបណ្ឌការស្រែស្ថ្រតីមុខទៀត . . . ហើយបង្ហុំកាត់ផ្ទា
ប្រាប់ខ្លួនអាម៉ូមា គោរពពេញគាត់មានការងារធ្វើក្នុងក្រុមហ៊ុនវិកីយោគទុក⁴ ហើយប្រាក់ខ្លួនបានគាត់ពីជាត្រូវដឹល

១ ត្រួតព្រតាឯ orderly, lined up, close together

២ អកមានគណជាតិរ - ីពកមាយ

៣ អគិលកម្ម to die (literary/respectful)

4 ក្រុមហ៊ុនវិវីតបោះពុំទី investment firm

វិធានក្រោងទី៥ សំរាប់ដឹកជញ្ជូនការរៀនសុត្របស់អាមុនិជ្ជុះ ទូទាត់រៀនសុត្រមិនបានធ្វើសប្រហាសឡើ ហើយក្នុងសង្គមដើលទី៥ ត្រូវមែនយប់គោលគោល ទូទាត់រៀនសុត្រមិនបានធ្វើសប្រហាសឡើ ហើយក្នុងមហាផ្ទៃមករាល់ខ្លួន ក្នុងការសិក្សាក្នុងមហាផ្ទៃមករាល់ខ្លួន ក្នុងការសិក្សាក្នុងមហាផ្ទៃមករាល់ខ្លួន

ពួកខ្ញុំធ្វើដំណើរមកវាទោដើម្បីត្រូវមួយចូលរៀបរាល់រៀបរាល់ទាមផ្សាយទេ⁸ ។ ម្នាយរយៈនេះខ្ញុំជិតស្អាត់
តែងដីអីទុំ... តើបង្ហស្រីទុំមិនស្អាត់តែដីតែម្នាយគ្នាទេ... តាត់ពួកលំបុងបារង់រក្សាមហ៊ុកណាស់⁹ តាត់
ត្រូវការធ្វើការប្រើបង់អពីដំណើរមកត្រូវសំរាប់តែក្នុងដីលក្ខណៈក្នុងដំណើរមកត្រូវសំរាប់តែក្នុង
ក្នុងធ្វើការណាស់... បើបង្ហស្រីតែងដីអីទុំ... តាត់ត្រូវទានបង់ពេលវេលាដីប្រើបង់ក្នុងការធ្វើដំណើរមកត្រូវធ្វើការ

មាត្រាឌែប្រើសំរាកបុងស្ថាប័ក់បុងណា៖ ដើលបងទុំមកលេងតីងទុំ . . . ពួកយើងដឹងប៉ុណ្ណោះជាដំឡើងប្រាយវិការ ការណាស់ . . . មួយរយៈតោះដោរ ដើលទុំយល់បាបដៃស្រីទូទាត់ក្នុងក្រុងក្រាយជាត្រីក្រុងយោងពិត្យប្រាកដ តាំងពីការយើរិការ ការគិយាយស្តី . . . ។ បុងត្រួតពិនិត្យដើលទុំតែងលបលុយសរសើរស្មួរស្ថិតិត្រូវការពិនិត្យក្នុងចំណាំគោលការណ៍¹⁰ បងស្រីទុំអារបងគ័តិងដឹងទូទាត់រួចរាល់

គ្នាជំលប់វិញ្ញាបី [her salary] was no small amount; "nothing to sneeze at"

6 ศร - ண

7 ឧត្តមភ័ត៌ high principle; moral belief

8 បន្ទះសិកាល opening of classes

៩ មមាត្រូវក្នុង frequently

សូត្រយ៉ាដិជាយស្សល . . . មិនដើរឡើងក្នុងបការលំប្តាកអ្នតាប់ទេសោះ។

ព្រៃនេះខ្ញុំដិតអាម័ំតាំងបានដើរលេង . . . ភ្នៀវពេញពេលវាត្រីពិតជាក្សារូម្រក្រកត្រាសាលណាស់។ យប់បគ្គិចហើយទៅ
ធិតបានរាជអាម័ំទៅដួងវិញ ខាងក្រោមផ្លូវបានដើរឡើងវិញ ទុក្ខាប់ប្រឈម្យុទ្ទិនិលដើរឡើងវិញ ពេលដើរឡើងវិញ តាត់ទិញសម្រាប់ឱ្យទុក្ខុបានអាម័ំទៅរៀប។ លើចិត្តពើមួលបុល់ម្នាក់ដើរឡើងវិញប៉ុបន្ទាត់ទៅយកម្យុទ្ទិនិលដើរឡើងវិញ ទុក្ខុយឱ្យក្រុមគ្រឹះត្រីតាក់តែដែកយកក្រុមមេរីយោងដួងដិតត្រូវបាន ព្រោះទីតានេះជារដ្ឋសាលម្បាយ¹¹ ។ ទុក្ខុដិតអាម័ំនិងបុល់ទៅដើរឡើងវិញ ទុក្ខុយឱ្យក្រុមគ្រឹះត្រីតាក់តែដែកយក
យើងពីពុំពាណិជ្ជកម្ម មេរាំប្រើតាំងតានេះកំពុងបំផែបំអកតាំងបានដើរឡើងវិញ ភ្លាក់ភ្លាក់យកក្រុមគ្រឹះត្រីតាក់តែដើរឡើងវិញ ទុក្ខុក្រុមគ្រឹះត្រីតាក់តែដើរឡើងវិញ¹²
ទៅយើងពីពុំពាណិជ្ជកម្ម មិនពេញបិត្ត សំឡើងទៅក្រុមគ្រឹះតានេះ ទុក្ខុប្រាប់ទៅប្រុង

បុគ្គលិកមួយមកវិញ ... ទីក្រោមដីមួយទូទាត់ប៉ុមកដីវិញ។ តាមដឹរីលើអាមេរិកសា឴ -បានស្រាល! មេចក្តីផ្ទាល់សំប្បតកបើដីមេះ?

ខ្ញុំដីជាបាតិអាមេរិកដីយាយពីពួកមេអំព្រោចាំងគោះ . . . ខ្ញុំពេលពក្សល់តាង¹³
-ទីក្រុងភីអិញ្ញធនបៀប . . . យកលួយឯកជាប់ក្នុងវិល់ខិះដូកគេចាំងគោះ . . . ។ ន
គោដីដោយអស់កំលាំង។ ក្រុមគារចាំងគោះដើម្បីស្ថិក្សាជាម្ភារម្មណ៍ខ្លឹម . . . មែនបៀប
ប្រើប្រាស់សលបររបស់គារក្រើចាំងគោះកំពុងតែបន្ទូរវិរបាណរាបក្រក់¹⁴ យើ
បណ្តីរោម តែប្រព័ន្ធដឹក្សាអិលូយរបស់ខ្លួន ខ្ញុំមិនជាបាតុកគេមាននៅ

11 A nice descriptive phrase. ត្រូវមេឡើ "all made up" (with lipstick and powder); ថ្ងៃអិលី "fresh and pretty". រៀលសាល is nightclub.

12 សាក់មេស្សប្រើ "butterfly woman" (sex worker); ចិត្តនឹងបំអគ់ "to tease; flirt"; ភ្លាម្ភាយ the sound of jovial laughter; ក្រោរដ្ឋរៀនដុំ "to have respect or consideration for"; ជាក់ "to turn one's head to the side"

13 ເຕັມ - ຄີບາຍ

14 វិត្តមាន presence

ເណີຍ ຂໍບົດໄກກົດໃລຜົດ . . . ຍາກຂຽວກູລສໍາກບໍ່ເປັນໄປຜົດສົກງວາມບຸນັດ . . . ກົ່າເນັຍບັນສິ້ວ່າໃຜລະໜີຜົດ

ឯកជំនួយ ... គាត់អស់សង្គម។

មិនយុរប្ដូន មួយឆ្នាំប្រាក់ក្នុងដីទៅ . . . រយៈពេលមួយឆ្នាំនេះខ្លួចប៉ែប៉ីយ៍ កើងបរិយាតសរបស់ទីក្រុង។ ខ្ញុំត្រូវជាសាប្តែសគោលាណកដី . . . មុខវិជ្ជានេះខ្ញុំបែងចាំប្រាក់បង្កើរ . . . ខ្ញុំធិតបានធ្វើយ៉ាងណាមេរោយប្រាក់បែង ពោះមិនអាចបញ្ចប់ការសិក្សាថៃសកលវិទ្យាល័យ ក៏ខ្ញុំអាចបញ្ចប់ការក្នុងក្រុងបញ្ហាប្រាក់បែងបានមេយុ យកប្រាក់ខ្លួយសម្រាប់ការលំប្អាករបស់បង្ក្រួមឱ្យបំណែក។ ខ្ញុំមិនដឹងលំប្អាកបិត្តិថីវើងរកប្រាក់ត្រូវបានបង្កើរក្នុងក្រុងទេ . . . អ្នកអីបង្ក្រួមឱ្យបំណែកបានក្នុងក្រុង . . . អ្នកអីដែលបែករកប្រាក់បែងស្ថិត្តិថីរីកចាំវិភាគស់។¹⁸

មិនយុរប៉ាគានភាសាបារទេសរបស់ខ្លួនអាចប្រើការថ្ងៃទែន . . . មានពេលណែនាំដោយខ្លួនដើរក្នុងក្រុមហ៊ុនមួយ ដើលវិគីយោគវិស័យវិទ្យាអ្នកយស់លេង តែទៀតេតែខ្លួនមួយជាតិរាជនាមួយក្នុងក្រុមហ៊ុនបានប្រព័ន្ធឌីមានអនុវត្តិការណ៍ឯងិ . . . ថ្ងៃទែននេះរបស់ខ្លួន

15 ເກື້ຕີເກື້ອງ to act or dress in a sexy way (said only of women)

16 In this sentence the narrator is expressing his view that sex workers could easily choose an "honest profession" with which to support themselves, that they can't just be doing it "for the money". ដើម្បីបិញ្ញីមករណ៍ literally "to fill one's stomach;" for survival's sake. ជួនិនិង scrub floors; ទូលបន្ទាត់ព្រោះអាណាពាក្យ to carry greens collected in ponds in a basket on one's head [to market]

17 មាតិយល់ដីបង្កើតណា? a rhetorical/sarcastic question: "Do [those sex workers] see things the way I do? Of course not!"

18 អ៊ីជិថុ is an attempt to render a common colloquial version of អោពិថុ in writing. It's becoming increasingly popular in Cambodia to write អោពិថុ this way, to the point that the new form has arguably (though not all would agree) become a legitimate word in its own right...similar to the case of "ain't" in American English.

៥៩ បិត្តដោយវារំវិធីណែងចេញដោយសាស្ត្រទាំងគាំទៅ . . . ៥៩ សេចក្តីជាបិត្តដោយ

19 ជិប់លើពី in this usage "to party" at a restaurant; ជិល់ក្រុក is to toast glasses; literally, to "butt glasses together"

20 គ្រាប់ to help someone walk by putting an arm around their shoulder to support them; ស្រីដែកជី "drunk to the gills," "soused," etc. (imagine your favorite colorful colloquial English euphemism for inebriation)

21 ហកសបិត្ត to be disappointed (in someone)

22 តាបីចិ "old man"; a Chinese term mixed with a Khmer one, used in a joking, deprecating way to address/refer to someone with whom one is on intimate terms or to whom one wishes to show disrespect: impolite. Roughly equivalent to "you/that sonofabitch." etc.

23 မျှေးမှာယ် to be delirious; to rant and rave

²⁴ ↗ very colloquial and informal, potentially rude particle used at the end of a phrase conveying exasperation or a high level of excitement; roughly translatable in English as "jesus!" "fuckin' A!" "goddamn!" etc.

25 អាល់ប៊គ្រក់អតាបិទនោយដែរ "I'd give any amount of money [to pay to have sex with her]."

ទំបន់សាស្ត្របិជ្ជមន្ត្រីតាំង

-ជីវិតសេរីជាមួយនាំ . . . ស្តីពីរឿងបាយក្រឹង . . . ចំណុចទីផ្សារ . . .

មិត្តទំនភ្លេជានិងលប់

-អាសយដ្ឋាន! . . . ស្ទាត . . . ស្ទាតមេគុណភាពកាម្មានកម្មាន! . . .

ឱ្យការតែប្រសិទ្ធតីដែរ . . . ខ្លាំងវាមេរោគយោងទៅមុខ បើត្រូវបាននឹកបែងគ្រួយទៅមុខរដ្ឋសាលគោលមួយដែរ²⁶ . . .

ខ្ញុំយើងពារីតោះជាកម្មុទម្រកបតិច . . . ខ្ញុំវាក់ដូចត្រូវគេរួមមួយដីបង់ . . . មេចក់ដូឡូខេះ . . . ហេតុអីតាងម្នាក់តោះដូច

បាគ្រោះស្រីខ្មែរ៖?

ទីលេងមិត្តភក្តាម ហើយស្ថិវិធីដូចបានជាពេលពេលត្រង់ទៅទីនោះ²⁷ កាត់បូលស៊ិមាសម្រេចឡាយមួយចំណែក ត្រូវបានរៀបចំឡើង

ក្នុងឯធម៌ទាំងត្រូវគុណការកាត់ពេសយកទៅប្រហានវិនិត្ត²⁹ ... ដីបង្កសិទ្ធិ ... ដីបង្កសិទ្ធិធិតមេក ... ។ ខ្លួនរដ្ឋិជី

ក្រោមពន្លឹងក្រោមក្រំដើលតាត់សម្បិដមករកទី³⁰ . . . ទីមួយនាទីបានក្រោមក្រំដើលតាត់អេយច្ចលកដុំខ្សោន្យប

បើកចេញទៅ . . . ក្រើមឈរត្រីង ខ្លួនឯងជាបាក្សរដើរយ៉ាងមេចចាត់តែលោក . . . ទោះចងក្រសក្របោយំនោយផ្ទុរាបិត្ថុខ្លះក៏

យំមិនបោញ្ញដែរ។

28 គ្នាគំពុងពេជ្រិត without thinking or caring

29 ឱ្យផ្លូវបែកករដុចកំពង់តាមត្រួតលាករកាត់ទោសយកទៅប្រហារដីវិត "My liver dropped to the bottom of my gut with a thump, as if I were being carried off by a court to be executed" (it sounds better in Khmer)

30 ឱ្យរដ្ឋីជាប្រាមពួកខ្លួនក្រោមក្រំដើលតាតសម្បិទមករក "I was transfixed and motionless as I stood under the light or her sad and desolate eyes staring at me". This is a very beautiful piece of Khmer writing.

ខ្ញុំត្រលប់មកដីវិញ្ញាតាំងបិទ្ធិយើបាប់ដូច្នេរគោរប់ចិត្តរាយការណ៍រយការបិត . . . ខ្ញុំនឹងអារម្មណ៍ថា ទេសកំពុងទូលាក្នុងការប្រមាណបាបឃ្សាគ្មេងផ្លូវបាយ³¹ . . . ខ្ញុំដើរបូលដីកាត់តាមបន្ទប់ទូលាក្នុងការប្រមាណបាបឃ្សាគ្មេងផ្លូវបាយ . . . យើងអ្នកស្រីកំពុងមេលូឡូឡូលូវូវី ខ្ញុំអាត់ជិយាយគឺជាតិមួយម៉ាត់ គិតពីដើរបង្កិតឡើបន្ទប់។ ដើរកាត់បន្ទប់អាមុ ខ្ញុំយើងវាកំពុងលោកស្របសរសេរ³² ខ្ញុំការ់តែមួយក្នុងការប្រមាណបាបឃ្សាគ្មេងផ្លូវបាយ . . . ខ្ញុំសំពើជាចោលូឡូកដើរអាមុកំពុងពាកកគឺជាកក អីបង្កស្រីខ្ញុំទីបកគឺជាចិត្តនោយអាមុកាលពីអាជិព្យមូល ខ្ញុំមិនឱ្យជាក្នុងការប្រមាណបាបឃ្សាគ្មេងផ្លូវបាយ³³ ។ អាមុ ដើរបង្កិតឡើបន្ទប់សំពើជាមកទូទៅ វាយប់សរសេរដោយពោលស្ថានរូបំភុំ

31 ការប្រមាណីយ៉ាងធ្វើជារឿង រួចរាល់ជាប្រជាជាតិ a serious and grievous threat

32 ເයුග්සරලේ^o to write with one's head bent over one's writing, in deep concentration

33 វិក្សអត់ whether or not (he couldn't decide whether to tell his little sister or not)

34 កំដែរ sound of a door slamming តិច្ឆិន to toss អម្ចាត់មិញ just a moment ago

35 ធនធ្លេកក្រឹង embers (of a fire); the proper spelling is រដ្ឋកក; the one given here reflects usual colloquial pronunciation

36 គិត្យមក្តុ worthless, good-for-nothing

37 ចំណាប់ចំណិល rolling and tumbling over and over

អំប្រសអំប្រើកិដអាម៉ាត្រាគ្រូលមកដីល់ អួកទាំងអស់បើកក្នុកគ្រូលីសមួយក្នុង³⁸ . . . ខ្ញុំមាក់បង់យេប៉ីត្រូវបានបង្ហាញជាបញ្ជីច្បាស់³⁹ នាមួយឱ្យពិនិត្យឯង រីស្អោះប្រូលមកនឹងទីនេះ ខ្ញុំបើកពាលរវាក់រវាណលី⁴⁰
-បង់សាល! បង់មាតលវិញអី? បង់មាតលវិញអីបង់សាល! ខ្ញុំបង់តបីដីវិ បុំន្ទិមិតិដីជាពួរតបយ៉ាងណាសោះ . . .
ខ្ញុំត្រូវក្រុលបញ្ចីកក្នុកដីបញ្ជីមិតិដីជាតិ។ ម្នាយនាកដីវិតប្រើបាលជាត្រាលពេលណាដីលីខ្ញុំសែលលីបិតិតិដីបាលនេះទេ
. . . ខ្ញុំមិតិដីជាបាយក្នុងបានជាបង់ស្រីខ្ញុំតាត់បណ្តាយទេសយ៉ាងកំណើលប៉ីបំផុតបែបនេះ។

យប់នេះខ្ញុំដើរមិតិលក់សោះ វិធីអម្យាព្យាប់មិញ្ចប់ទៅលាក់នីមីបិតិតិ⁴¹ . . . ខ្ញុំមិតិដីជាបានប្រុយមួយមួយយ៉ាងម៉ែប
សោះបំពេះការពិតជាសាបារិនេះ។

ត្រីកថ្វីបញ្ហាប់ខ្ញុំបញ្ចូលបញ្ហាប់ទួលល្អៃទាំងអស់កម្មាធិកិយៈ ព្រោះគឺជាមិតិលក់ពេញមួយយប់។ ខ្ញុំអងុយ
លើសាច្រួញអារម្មណ៍ដីតិចយើង⁴² ខ្ញុំទាញការសែតមកអាណ . . . នាមួយឱ្យបេញពីបញ្ហាប់ . . . រីស្អោះមកខ្ញុំនេះ

-បង់សាលអត់ទៅធ្វើការទេប្រើ?

ខ្ញុំតបដោយមិតិចង់ហើយមាត់

-អត់ទេ!

សម្រេចទូរត្រូវបើក ខ្ញុំមាម៉ាត្រាលេយដោយអំណារ់

-បង់កែវ! ថ្វីនេះអត់ធ្វើការទេ?

ខ្ញុំដីជាបានបង់ស្រីខ្ញុំតាត់មកដីល់ហើយ . . . ខ្ញុំស្រាប់ទៅដីក្នុងបិតិ . . .

38 គ្រូលី big and bulging (said of eyes)

39 ដើរត្រាបញ្ចាល់ to lie face-down

40 រវាក់រវាណ stuttering and hesitant (said of speech), as if on the verge of tears

41 លាក់នីមី to dig, scrape at

42 អារម្មណ៍ដីតិចយើង totally blank, numb emotional state (យើង is an intensifier for silence or motionlessness)

ទូរសម្រេចជាតិកិយាយតិចឡើង

-អាម៉ូណែនបងទិញមកដោយ! ព្រំសិលទៅ ចាំឡើវីរ! . . .

ខ្ញុំសូមប្រាកពីសាធារណ៍ ខ្ញុំយើងព្យាយកមួយទូល់ស្វែងរកដែលត្រូវជាបាន និងត្រូវជាបាន ខ្ញុំសូមប្រាកពីសាធារណ៍ ខ្ញុំយើងព្យាយកមួយទូល់ស្វែងរកដែលត្រូវជាបាន និងត្រូវជាបាន

-ឃើប់យករបស់ពីរកំពុងនេះមកទ្រូវតាម!

អាម័យបើកខ្លួនក្រឡុងសំឡូងមកទីផ្សារវិកាតុកដឹងជាបានកំពុងភ្លាក់ដើរលាយ ទីសម្រាប់បង្ហែតីខ្លួនបានយកចាត់ទ្វារ... ទីយើងតាតុកឡារបីទីឡើង ដូចជាអីកលចដីខ្សោយឱ្យធ្វើជាតាំងអស់ក្នុងផ្ទះលាក់ទុកបេញដល់ក្រោម

ទំនាក់ទំនងណានជ្រើន⁴⁵

-អ្នកណែនាំលើទីនេះអ្នកណែនាំឡើងម៉ោល ... ហើរតាបបុំណា? ... ចំនួនវាកៅតាបឡើតាមដឹរី?

ពោលគោះសែបក្នុងយីហាប់កំពុងរោលរាលក្នុងចិត្តទី២⁴⁶ . . . និងជីវិ៍ដែលបានត្រូវខ្លួនទេ និងត្រូវតែបញ្ជាការតាំង ភ្លាម
គោះអាម័ណីពោលយោទី៣⁴⁷

-បង្កសាន់កំពើអ្នកបង្គាត់បង្កកំបង្ករី! . . .

ឧសម្រេចមុន្តរ ឧតិយាយទៅកាលវាតាំងកំហែង

43 ស៊ូវាង់ sack or bag

44 ក្រោចក្រវាត់ to yank violently [out of his sister's hands] and throw

46 ព្រោចរូច to irritate

47 ឃុំ ឱ្យតាំង ពាណិជ្ជកម្ម របស់ខ្លួន ដើម្បី ស្វែងរក ឯកសារ ឬ សេវានៅក្នុង ធនធាន និង សាកលវិទ្យាល័យ ដូច សាកលវិទ្យាល័យ សាស្ត្រ និង សាកលវិទ្យាល័យ អាសយដ្ឋាន ។

- ឯធម៌យប់មាត់ . . . ពីប្រើគេសៅរិកជាប់ទុកលូលស្សែតីគោច្ចោត ឯធម៌ត្រូវការអីត្រាប់បង់មក . . . យប់ទុកលូលយប់កាបមកបាយច្ចោតប៉ីទេ? ខ្ញុំយើងារីទីទេ⁴⁸ បង្ហស់ខ្ញុំដោនឹងសាបារាយច្បាយពេញកំណលពីផ្លូវប្រមូលដាក់បង់⁴⁹ អាម៉ែអង្គុយបុះដីយើសជាមួយគាត់ ខ្ញុំចាញ់ដើម្បីមោយក្រោក ដោយត្រូវការអាយុវត្ថុ

- ទៅរៀបភាពទេ! . . .

អាម៉ែរលាស់ដើម្បីបេញពីខ្ញុំរបៀបីឯធម៌សម្រាប់ . . . វាតិយាយខាងមុខ ជាក់ខ្ញុំ

- កុំហែសហេតុពេកណា!⁵⁰ បង្ហធ្វើអីដីឯធម៌បង់បង់ក្រុវិសមណាស់វី?

ខ្ញុំបង្ហិញពីមស្សានៅរៀបភាពឱ្យ

- អីដីឯធម៌ស្សានៅរៀបភាពឱ្យ! តែវាដែក្រាន់គាត់ត្រូវអីខ្លះ?

អាម៉ែតបតីឯធម៌បេញដាក់ក្រោមឱ្យ

- គាត់ត្រូវអីក៏ដោយ . . . គាត់ជាបងីឯធម៌ ហើយក៏ជាបងីឯធម៌ដែរ បង្ហតាសិទ្ធិប្រមាប់គាត់ទេ!

ខ្ញុំមកដីឯធម៌ . . . ខ្ញុំជាករកបង្ហស់ដឹលកំពុងនៅសំណាក់បីដែលខ្ញុំបង្ហិបគាត់ទៅ

- គិយាយទៅ អ្នកដីឯធម៌យក្រាមទៅ អ្នកដីឯធម៌ត្រូវអីខ្លះ ឯធម៌សមជាបងីឯធម៌ដោទេ?⁵² . . .

48 ទីទៀវ to be stuck

49 រយច្បាយ scattered

50 កុំហែសហេតុពេកណា! "Don't you go too far, now!"

51 បង្ហិញពីម to "knit one's brow" (stare sternly at someone)

52 The narrator is showing serious disrespect to his older sister by addressing her as អ្នកដីឯធម៌ here, and full-on contempt when he calls her ឯធម៌.

អាម៉ីនិងព្រៃរមាតវាស្របជាក់ខ្លះ

-បងសាលប្រយ័ត្នអ៊ីស្រីស៊ីប្រសមកទីធ្វើការវិញ ខ្លួចបែកតីវិញបងណា! បងកំធ្វើដ្ឋីបេពេក
ប្រាកដ?⁵³ ...

ខ្លួចក្រហោយមិគាត់ប្រាកតែឡើយ ពេលនោះបងស្រីខ្លួចកសស្តីមួយ តាត់គិយាយមួយមួយ និង

-មេន! បងគិយាយក្នុងប្រាក បើចិត្តនោយបងគិយាយហើយ បងគិយាយក្នុងប្រាកដីរ។

ខ្លួចជាកម្ពុជាអាណាពេលដើលសម្រេចតាត់ភាយជារអាករអលនេះ

-បងជាមុនស្រីបេកទាប បងជាស្រីប្រាក មិគត្រីមទីបុណ្យណ៍ទេ បងបើមចាំបូលកំខ្លួចធ្វើតិចិតិ ... ប្រសុទ្ធមួយ

ប្រក្រោណកំដោយ ឱ្យធោមាលុយឱ្យបង បងទៅជោកជាមួយគេរាម ...

បងស្រីខ្លួចជាកម្ពុជាប់ចិតិ ... អាមុបើកខ្លួកជិច សប្បិជបកតាត់របៀបវ្មាក់ផ្ទិល វាបិយក្រាយផ្លូវក្នុង
របៀបត្រាកម្មាំងកំហែងទៅដឹងពេញការបងប្រុប⁵⁴ ... ខ្លួចជាបានសិបងខ្លួចកំពុងសម្បាប់បិត្តអាមុប្រាកស់ណាស់។

ភាយគោះបងខ្លួចជិយាយបញ្ជី

-បងជីជាបានឱ្យនោយពួកជីជាបានឱ្យបញ្ជីបិត្ត តែងជត្រូវជីជាបានឱ្យបញ្ជីបិត្តខាងបំផុតគោះមិនមែនពុកជិតទេ ជី
ជាកំពីរធ្វើការគោះក្រុមហ៊ុនមានឈ្មោះ ម្នាក់រៀនខាងឆ្វាប់រដំបារកអគារតិចិតិរុងវិញ ... អីបិត្តហើយប៉ូក្រាយទៅ
ជីជាបានឱ្យបញ្ជីបានខ្លួចជាបងបស់ពួកជិតទេ ប៉ូក្រាយបានឱ្យបញ្ជីបានឱ្យបញ្ជីបិត្ត កំពីរឈោះខ្លួច
ទិញមកនោយបងខ្លួច តុល្យរឈោះខ្លួចប្រោះវាបាលក្នុងប្រាក ហើយបានឱ្យបញ្ជីស្ថិតិ ខ្លួចប៉ូក្រាយបញ្ជីបិត្ត
ហើយ ព្រោះខ្លួចសិទ្ធិឱ្យបងពួកជិតទេ ខ្លួចសម្បិជក្រុកជិតទេ តាត់បងបានឱ្យបញ្ជីបិត្ត តាត់បងបានឱ្យបញ្ជីបិត្ត

53 ធ្វើដ្ឋីបេពេក to exceed reasonable limits

54 ផ្លូវក្នុង to lean one's back up against something

បោញ្ញទៅ ខ្ញុំចិត្តនៅក្នុងជីតហាក់បង់ទុកអោយទីក្រឹងក្នុងបារមកក្រោមសម្រេដីយំខ្សែកខ្សែលរបស់អាម៉ា

យប់យាលេប្រមកដីល់ . . . ខ្ញុំទិន្នន័យដីក្នុងឯធម៌ឱ្យរោគវិសាលដោយក្រពុលមុខ⁵⁵ ។ កំពុងមួយបាន តារីវាត្រី ម្នាក់ចូលមកជីតទុក . . . ខ្ញុំកំព្យាប់តាងអោយអូយកំដីរីខ្ញុំ ខ្ញុំប្រើតួលូយដីបង្កើតលាបុប្រចំអោយតាង ខ្ញុំយើងព្រម ត្រូវរាលាស់ ព្រៃនីមព្រមដាក់ខ្ញុំ ខ្ញុំស្មោរតាងភ្លាម៖

-ខ្ញុំស្មោរបីច្បាស់ទេ?

តាងសៀបបិទ្យាបតបមកការកំខ្លះ⁵⁶

-ខ្ញុំអីយោងអោយបង្ហារហើយទេ! ឯធម៌ឱ្យរោគនេះមិនបានស្មោរបីច្បាស់ទេ ស្មោរប្រើកំប្រាកដដើរ ។

ខ្ញុំស្មោរដោយមិនស្មោរស្រួលបិទ្យេះ

-ហេតុអីថាបានប្រកបរបរប្រើដី?

តាងព្រៃនីមស្មោតលើកក្រដាសប្រាក់ត្រីតិមុខខ្ញុំ⁵⁸ ខ្ញុំយល់ថាតាងបង់ផ្លូវយោងម៉ែបហើយ ខ្ញុំបុរស្ទះ

-ដើម្បីណូយហេតុ? ទាល់ថែធ្វើវិធីប្រើដីទៅបរាជមាណលូយវីរី⁵⁹ មាតិការណារត្រីមត្រីវប្រើប្រាក់តាងស់ទេទេ! ម៉ែបកំតាង

មិនធ្វើ? តាងឯម្មាក់មុខរបៀបអាក់អំបិត្ត តាងស្មោរខ្ញុំចាំងព្រៃនីមមិនស្មោរស្រស់⁶⁰

-ស្ថីក់ខ្ញុំមិនបោះ ខ្ញុំអាចធ្វើអីប្រាក់? បើអារកការដារប្រាកដធ្វើកំប្រាកដទេ? ម៉ែបកំប្រាកដ ៣០-៤០ ឯធម៌

55 ក្រពុលមុខ a burdened, desperate expression

56 កំដីរ to comfort, entertain, attend to someone's needs

57 បិទ្យាប bright, illuminating

58 ត្រី to move back and forth from left to right

59 ទាល់ថែធ្វើវិធីប្រើដីទៅបរាជមាណលូយវីរី? "So this [line of work] is the only way there is to make money, huh?!"

60 អាក់អំបិត្ត disturbed; upset ព្រៃនីមមិនស្មោរស្រស់ her smile wasn't so sweet [anymore]

ប៉ុណ្ណោះ ទីផ្សារក្រហល់ក្រហយកុងចិត្តយោងលម្អិក⁶¹ ទីកុងលំបងស្រីបុរាណ ទីស្ថាការសាធារណ៍
-មេបក់ពីការធ្វើការលើយុប្រិជនមេះ? របរត្រីមត្រីវិភាគលូយិតិប ពេកអាបិតិមួនស៊ីដៅ។ តាងក៏
ដូចជានឹងគឺជាទុកដាក់ ទីលីតារិយាយតបគឺជាទុកដាក់នៅក្នុងមុខគោះ⁶²

-បិទ្ធិមួនរសជ័យ! បុគ្គលូស្សូមាក់ ឬពិទ្ធិមួនរសតីបច្ចេកវិទ្យាស?⁶³ តោកូទិនុ... បងទិនុ... វាគ្រឹវរៀង
អាយលីតលូដីប្រាយតោនៅទីបច្ចុប្បន្ន? បងប្រសដើម ត្រឡប់ទៅដីវិញ្ញាសរបងបកស៊ូរបសជីថេទិនុ
កណកមាក់សំប្បាយបិទ្ធិផ្លូវបាន?

-កណ្តាលអារម្មត់បែង ដីមកពីណា?

ទំព័រ ២

មិត្តភកិបបលទ្ធផលបែង!

ភ្លាមៗគោះអីប្រសបគាត់តាំងឱ្យដែលសម្រេច . . .

-ដីជាត្បូរគ្រាក់បើណាស់ហេ! . . . ធ្វើការប្រាកលុយយកឡើងវិកស្តីជីកសីជំពូលយប់ . . . ការតែងត្រួតពេញយកឡើងឡើងហើយទីនេះបិត្តហេហើយ! . . . ខ្ញុំត្រូវស្ថិកមិនតប ការពិតិប័ណ្ណមិនដឹងថា ហេតុអីត្រូវសុទ្ធមេ អំប្រសភាតទីផ្ទុកយើងគេ

61 ក្រហាល់ក្រហាយកុងបិត្តិយ៉ាដែលមែក strangely disturbed and angered [by her response]

62 គំហោគំនឹប់ impolite, nasty

63 ចិត្តឱ្យរៀនសំគិលប់បេក្ខស? "Oh, so just surviving is all there is to life, huh?"

ទី!⁶⁴ ភាមនោះទូរស័ព្ទស្រុវរមជឺ . . .

- ពួមានជំនួយក្រវិធីដើ?

ព័ត៌មាន

- ជាងទេសប្រាបីបាន⁶⁵ បានមើលជាយករដ្ឋបៀវត្ស . . .

ទីតាំងរាជធានីភ្នំពេញ ជាពិភពលោក និងប្រចាំប្រទួលសម្រាប់

-អ្នក ដីជាបាបដែរទៅធ្វើអ្នកខាងក្រោមទេ?

អីទូទាត់របៀបធ្វើដោយជីថាគ្នៃសម្រាប់ការពិនិត្យ

ីដីជបាបដកវគ្គតំង្វើដើម្បីទិន្នន័យខ្លួន . . . បូត្រិតការលេបដរបស់តាតថ្លាលដ្ឋើម្យាយទុក្ខកែបច្ចុប្បន្ន . . . បុគ្គលុត្រូវការ

-អ្នកដីដែលបានយើងពីមនុសកប់បូរី អ្នកដីដែលស្រឡាត្រង់រាប់អាណត្រប់គា ... ម៉ែបក់អ្នកដីដែលយាត់គាត់ អ្ន

ហេតុអ្នស់លោស? ឬ Why the heck [is my uncle so angry at me]?!

ຝັ້ງໂຈະສົ່ງມາເປັນຕີ້ວ່າ "Oh, so I'll bet you really think you're hot shit!"

67 ឧបនគរណ៍ខ្លួនខ្លួនដែលបានបង្កើតឡើង

You think an angel's going to just magically make money appear out of thin air?

គ្រួសដីជីថាមបានចុះមិត្តក្រោរការអោយភាពថ្វើអីដីដែលមិនមែនការលុយឡើងមែនអោយទាំងអាម៉ែន អីដីជីថាមបានចុះមិត្តកិដ្ឋអាម៉ែនត្រូវបើចិត្តយកដលានទេ? . . .

អ៊ីស្រីតាតបន្ទាត់កែងមួយ មកការជាំងុំ⁶⁹

-ពួកណិងលើបិត្តវី? ... អីមិនបោះលើបិត្តទេហែស? កៅវិភិនបោះលើបិត្តទេវី? អីគុណលទ្ធភាពបិញ្ញមោយពួក
ឯងដៃរៀលសូត្រ... តែបង្ហ្រីជីជុំ វាបង់មោយពួកណិងដៃរៀលសូត្រប្រាកដវិធាយមានអាណាពលុ អីមាណលទ្ធភាពណា
យាត់ហែងវាគោះ? ពួកណិងជាមុនវី... វាថ្វីអី ឬ ដើម្បីពួកណិង... ឯងហើរដារអីកុំសវិរី? ឯងដើរសូរពួកស្រីច្បារទាំង
អស់គោះទៅមេិល វាគ្រូវប្រយ័មមុខគឺជាការពិប្បាកយ៉ាងណាន៍? ឯងដើលលូកកៅវិត្សូឡើតីការលំប្បាកមោយពួកណិង
ស្ថាប់ទេ? ... ពេលដើលវាយកលូយមកមោយពួកណិងបាយវាយតាមអំពើបិត្តគោះ?

ខ្ញុំដើរធ្វើដោដ្ឋាលក្នុងបន្ទប់⁷⁰ . . . ខ្ញុំបិទ្ធរត្រាំង . . . ខ្ញុំជាករយើញម៉ាសីគកំព្យូទ័រដើរបែកជាប្រើបានចំណោកណា
កេវគជនពាណាំង។ ខ្ញុំអងុយចុះសប្បីម ឬ ដើម្បីស្ថាបអដ្ឋើលលើម៉ាសីគកំព្យូទ័រ . . . មិនដើរយ៉ាងមេបាន ស្រាប់តើខ្ញុំស្រក
ទីកន្លែកមកដោយមិនដើរឡើង ខ្ញុំគឺជាប់ថ្មីដើរបងក្រវិទ្យាកំព្យូទ័រនេះមកនៅយុទ្ធដូន . . . គាត់ញ្ចប់ម្រោស់ ហើយស្ថាប
ខ្ញុំ . . . ខ្ញុំសប្បាយចិត្តទេ មិនដើរយ៉ាងម៉ាមុនពេលប្រាកលបុយទិញកំព្យូទ័រមកនៅយុទ្ធដូន គាត់ត្រូវការផ្តល់ការពិប្រាកយ៉ាង
ណាមួន៖ . . . ហេតុអីមួយលម្អិតរូបីដាប់បិត្តភាពយប់បែកកំព្យូទ័រ វគ្គដើរបងក្រវិទ្យាទាំងលំប្អាកទិញភាពមកនៅយុទ្ធដូន

ការពិតអ្នកចាត់មានប្រសាសន៍ត្រីមត្រូវណាស់ អ្នកដើរពីបង្កេតែផ្លូវសំរាប់ខ្លួនឯងមាមៗ ទាំងសត្វមិនឱ្យអ្នកដើរបានប្រមាប់គាត់។ ខ្លួនឯងដឹងថាបានបំពេញមកដោយខ្លួនឯងមាមៗ គាត់ទិញដោយខ្លួនឯងបំបាត់ខ្លួនឯងហើយ ត្រីកមិញបានខ្លួនឯងបំបាត់បិត្យគ្រែងវាទេល ទាំងបានបិត្យបាយមាត់ម៉ែលជាយកតាត់។ ខ្លួនឯងបានបិត្យការលើកលើដែងអោយទុកដាក់... ខ្លួនឯងតែ

69

ប្រាក់វិចា to continue speaking (formal/respectful) នឹង ឬ noisily

70

ເງື່ອຜົດຜາດ to wobble as one walks; to stagger

រត់ទៅគ្រប់ទីក្សោងដើម្បីរកភាព ហើយគឺយាយប្រាប់ភាពបា ភាពអត់បោកបាបទេ ទោះបីជាធម្មានធ្វើអ្នកដោយ
... ក្នុងចិត្តខ្លួន ... ភាពតែតែថ្លែប្រើ តែតែអ្នករោមយករាយពីលីនិលេខា ខ្លួនឯងមានប៉ែណាមួយខ្លួនឯងរកភាព
យើង ហើយខ្លួនឯងលត់ជួង់តែបាំពេះមុខភាព⁷¹ ខ្លួនឯងសូមទោសភាព ... ដើម្បីលូបលាងតុវិសំដីកំឡើបុំគ្នាលិនិលីខ្លួនប៉ែនិលីខ្លួន
ប្រមាប់ភាព⁷² បើខ្លួនឯងមានលត់ជួង់សុំកីរត់ទោសពីភាពទេ មួយនឹវិត្សេះមកសិការគឺជួង់ដោរស្ថីខ្លួន⁷³ គ្នាលិនិលីបញ្ចប់
យើង។

71

លត់ជួង់

to kneel. This form of contrition is a very powerful and significant one in Khmer culture, and signals a deep reverence on the part of the person kneeling...it's not done often or taken lightly.

72

កំឡើង stupid, ignorant

73

មកសិការគឺជួង់ដោរស្ថីខ្លួន

My conscience will curse me. This entire final paragraph of the story is extremely powerful and should be studied carefully.

ពាក្យស៊ូ

ត្រប់មួយដែលបំណុក [clothing of] every fashion and brand (designer label) available

មន្ទីរប្រជាធិបតេយ្យ Ministry or Department of Culture

ទីតាំង source of support

ឧបត្ថម្ភ to support

លម្អិត ability

ផ្តល់ប្រហែល to supply, provide

ឆ្លៃស្របតាម carelessly

បំដុង to intentionally keep (inside)

ខាងបច្ចេកទេស to waste time

ការវិការ gestures, motions, body language

លប់លួច + verb - to [verb] secretly

ព្រៃកត្រមាល to be excited, enthusiastic

ផ្សេងៗគូស to pay someone to watch your moto while it's parked

ហេរូបតីជី just about to

ស្រែស្រាត lady/ladies of the night; sex worker(s)

យើរលូ "it would be best if..."

ដឹកស្រី to emerge

ការុស្សិត inappropriateness

បណ្តុះយុទ្ធសាស្ត្រ to allow oneself to become, to fall into [some negative state]

បង្កើត sufficient, acceptable

បរិយាយភាសា environment

វាបន្ទុ to assure, guarantee

ចែករាំលេក to share the burden of

ឡឺណ៍: while

ដីគិស vehicle; literally one's "ride" (noun)

រំខឹង to complain; grumble

ជិយមួយដំបី to hit once with a stick or club; ដំបី is both the stick itself and the classifier for

r

blows delivered with it

ត្រូវឯក to be perfectly silent and still

ចិត្តាំង to hack to bits

ដើរកាត់ to take a shortcut around; to bypass

មួញឯក to be irritated, in a bad mood

លេចឆ្លង to appear or emerge suddenly

ពាំងកំហើងប្រាលពេញកុងបិត្តិ with the full strength of the anger welling up within me

មួយឆាករីវិត in my entire life

ប្រយោមមុខ to confront

សោរីដី sofa (French)

មុខស្របតោគ sad, dejected facial expression

រណាស់ដី to shake off someone's grip on your hand; to extricate yourself

ក្តីក្រហាយ furious; extremely angry

បញ្ចលូយ to pull money out of one's pocket or wallet

ប្រកបរបរ to make a living at

ហេតុស្ទើ an attempt to render in writing one of the many colloquial, informal spoken variation

s (used particularly in expressions of great emotion) of the yes/no question particle ឬ

យកតែបាំង to put a stop to

ចំណោក fragment

កែវិស័ុជាំង corner of a room

ស្មាបអនុលូយ to caress

ផ្លូវកាត់ការពិថាកយ៉ាងណាយ៖ What sorts of hardships she had to endure.

តែបីយ៉ាង dignified